

I- របៀបស្វែងរកព័ត៌មានមូលប្បទានប័ត្រ | How to find Cheque Services Inquiry

- 1- ដាក់បូកសូមចុច "Cheque Services" បន្ទាប់មកសូមចុច "Cheque Status Inquiry"
Please click "Cheque Services" and click "Cheque Status Inquiry"

1 ដាក់បូកសូមចុច "Cheque Services" បន្ទាប់មកសូមចុច "Cheque Status Inquiry"
Please click "Cheque Services" and click "Cheque Status Inquiry"

2 សូមជ្រើសរើសលេខគណនី
Please select account number

3 សូមចុចលើ "Filter"
please click "Filter"

4 សូមជ្រើសរើសយក "ALL"
please select "ALL"

5 សូមចុច "OK"
please click "OK"

Date	Cheque Number

Account Number: THB 3804-03537773-13

Cheque Status: ALL

From Cheque Number: To Cheque Number


From Date: To Date

From Amount: To Amount

OK


ព័ត៌មានរបស់មូលប្បទានប័ត្រត្រូវបានបង្ហាញដូចខាងក្រោម
Cheque Status Inquiry is shown

ទាញយកឯកសារ Excel
Download Excel File

Cheque Status Inquiry		Account Number	KHR 804-03587775-24	Filter	
Date	Cheque Number	Amount	Description	Status	
10-Jan-2023	921284			STOPPED	
10-Jan-2023	921285			STOPPED	
10-Jan-2023	921286			STOPPED	
14-Jan-2023	921287			STOPPED	
11-Jan-2023	921288			STOPPED	
14-Jan-2023	921289			STOPPED	
12-Jan-2023	921290			STOPPED	
13-Jan-2023	921291			STOPPED	
04-Jan-2023	921292			ISSUED	
04-Jan-2023	921293			ISSUED	



Navigation: |< 1 > |> 10 Rows

ទម្រង់ឯកសារ Excel
Excel form

	A	B	C	D	E
1					
2					
3					
4					
5	Cheque Status Inquiry				
6	Account Number : 00010353777201				
7	Cheque Status : ALL				
8	Cheque Number : -				
9	Date : -				
10	Cheque Amount : -				
11					
12	Date	Cheque Number	Cheque Amount	Description	Status
13	20-Jan-2023	000001	20000.00	TEST	CLEARED
14	18-Jan-2023	000002			ISSUED
15	18-Jan-2023	000003			ISSUED
16	18-Jan-2023	000004			ISSUED
17	01-Feb-2023	000005			STOPPED
18	01-Feb-2023	000006			STOPPED
19	18-Jan-2023	000007			ISSUED
20	22-Feb-2023	000008			STOPPED

II- របៀបបញ្ឈប់មូលប្បទានប័ត្រ | How to Stop Cheque

- 1 ដាក់បូកសូមចុច "Cheque Services" បន្ទាប់មកសូមចុច "Stop Cheque"
Please click "Cheque Services" and click "Stop Cheque"



- 2 សូមជ្រើសរើសគណនី
Please select your account
- 3 សូមជ្រើសរើសលេខគណនី
ដែលត្រូវកាត់ថ្លៃសេវា
Please select your account
- 4 សូមជ្រើសរើសមូលហេតុ
Please select reason
- 5 បំពេញលេខមូលប្បទានប័ត្រ
Complete Cheque Number
- 6 សូមចុចលើ “+” | Please click “+”
- 7 សូមចុច “Submit”
Please click “Submit”

Stop Cheque - Confirm

Account No. : KHR 0001-03537772-01
 Account Name : Kong Sereymongkoul
 Fee Debit Account No. : KHR 0100-03537772-14
 Fee Debit Account Name : Sophi Sophall
 Fee Amount : KHR 20,000.00
 Reason : Lost/Stolen


សូមចុច "Confirm"
Please click "Confirm"

No.	From Number	To Number	Number of Sheets
1	000008	000008	1 Sheets

← Back


8-1

សម្រាប់អ្នកប្រើប្រាស់ ACLEDA Authentication សូមលោកអ្នក អនុវត្តដូចរៀបរាប់ដែលបង្ហាញក្នុងទំព័រ Log In
 For ACLEDA Authentication please follow Log In Page



8-2

សម្រាប់អ្នកប្រើប្រាស់ Hard Token សូមចូលលេខ OTP ពី Hard Token រួចចុច "Verify"
 For Hard Token please enter OTP from Token then click "Verify"



ប្រតិបត្តិការរបស់លោកអ្នកទទួលបានជោគជ័យ

Your transaction has been submitted successfully

SUCCESS
Your transaction has been submitted successfully.

Stop Cheque - List Search by Transaction No. or Account No.

Transaction No.	Transaction Date	Account No.	Cheque Number	Reason	Status	Action
RSB2305900005	22-Feb-2023 13:11:14	KHR 0001-05557772-01	000008-000008	Lost/Stolen	Successful	
RSB2304900007	17-Feb-2023 10:11:03	THB 9804-05557772-12	000007-000009,000010-000010	Lost/Stolen	Successful	
RSB2304900002	17-Feb-2023 09:03:21	USD 0001-05557772-02	000233-000290	Lost/Stolen	Successful	
RSB2304900001	17-Feb-2023 08:12:36	USD 0001-05557772-02	000201-000201,000202-000202,...	Lost/Stolen	Successful	
RSB2304600012	15-Feb-2023 14:38:50	USD 0001-05557772-02	000401-000407	Lost/Stolen	Successful	
RSB2304600011	15-Feb-2023 10:12:09	KHR 0001-05557772-01	000290-000292,000293-000293,...	Lost/Stolen	Successful	
RSB2304600010	15-Feb-2023 10:09:44	KHR 0001-05557772-01	000282-000283,000284-000284,...	Lost/Stolen	Successful	
RSB2304600009	15-Feb-2023 10:04:34	KHR 0001-05557772-01	000276-000276,000277-000279,...	Lost/Stolen	Successful	
RSB2304600008	15-Feb-2023 09:58:47	KHR 0001-05557772-01	000266-000266,000267-000268,...	Lost/Stolen	Successful	
RSB2304600007	15-Feb-2023 09:53:48	KHR 0001-05557772-01	000261-000261,000262-000262,...	Lost/Stolen	Successful	

10 Rows